

ପ୍ରାଣଦୀନାତ୍ମକାନ୍ତିକାନ୍ତିକା  
ଦୀନ ହାତା ପ୍ରାଣଦୀନାନ୍ତିକା

## ବାଦ୍ୟକ୍ଷେତ୍ରିକୀୟ ଅନୁଭବ

ଶ୍ରୀମତୀ: ଲେଖିତ- ମହାରାଜା- ପାତ୍ର

ଶ୍ରୀମଦ୍ଭଗବତ

୧୮

ଶ୍ରୀକୃଷ୍ଣାଜିଥାର୍

- បានយើងព្រមទាំងមួនត្រូវដោរការជាមុនក្នុងមុជា
  - បានយើងព្រមទាំងក្រិកព្រមលើខ នស/រកត/០៩០៨/១០៩៤ ចុះថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០០៨ ស្តីពីការអំពេលការការងារជាកិច្ចល នៃព្រមទាំងក្រិកក្នុងមុជា
  - បានយើងព្រមទាំងក្រិកព្រមលើខ ០២/នស/៩៩ ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនឹងកណ្ឌរដ្ឋមន្ត្រី
  - បានយើងព្រមទាំងក្រិកព្រមលើខ នស/រកម/០៩៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពី ការបង្កើតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
  - បានយើងព្រមទាំងក្រិកព្រមលើខ នស/រកម/០៩៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពី ការបង្កើតក្រសួងបរិន្ទោះ
  - បានយើងព្រមទាំងក្រិកព្រមលើខ នស/រកម/០៩០៩/១៤ ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើប្រាស់ ស្តីពីក្រសួងបរិន្ទោះ
  - បានយើងព្រមទាំងក្រិកព្រមលើខ នស/រកម/០៩០៨/០៩៦ ចុះថ្ងៃទី ៣៣ ខែ ឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើប្រាស់ ស្តីពីប្រព័ន្ធបិរិយាណិត្ត សាធារណៈ
  - បានយើងព្រមទាំងក្រិកព្រមលើខ នស/រកព/០៩០៨/៣៣៩ ចុះថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០០៨ ស្តីពីការការណ៍ និង ប្រព័ន្ធផ្លូវការ នៃការធ្វើអនុបាយការព្រមទាំងមួនត្រូវដោរការការណ៍របស់រដ្ឋ និងរបស់នគរបាលសាធារណៈ
  - បានយើងព្រមទាំងក្រិកព្រមលើខ ១២៩ អនក្រ.បក ចុះថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០០៦ ស្តីពីការ និងនគរបាល នៃការធ្វើអនុបាយការព្រមទាំងមួនត្រូវដោរការការណ៍របស់រដ្ឋ និងរបស់នគរបាលសាធារណៈ
  - បានយើងព្រមទាំងក្រិកព្រមលើខ ១៧ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០០៩ ស្តីពីការកំណត់តែងត្រូវប្រាកដក្នុងតំបន់ ការការរួមជាតិ ទៅជាត់បន្ថែមប្រើប្រាស់ដោយចិនរាជា

- ເພັນຕາຍສົ່ງເກີບສົ່ງໂຄສະໜີບິສາດ

ପ୍ରକାଶକ ମେଳିତିକା

### **ଭାବ୍ୟକାଳ :-**

### **କ୍ଷାୟକ୍ଷାରୀ :-**

ផ្នែដីដែលប្រាកដថ្មីអនុបយោត ដូចកំណត់គុណមាប្រាងទៅអនុក្រើករៈត្រូវស្ថិតាប្រាមការចាត់ចេងនឹងធនីបន្ទ ដោយក្រសួងយិន្យាយ ជាអាជ្ញាជការការប្រព័ន្ធស្ថិតិបស់រដ្ឋ និងក្រសួងយេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាជក្រប់ប្រមូលឈរម្ខិរបស់រដ្ឋ ព្រមទាំងមានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាជវេជ្ជនដី ស្របតាមច្បាប់ និងគោលការណ៍របស់រដ្ឋ រាជរដ្ឋាភិបាល។

## ଶ୍ରୀକୃଷ୍ଣଙ୍କା : -

បច្ចុប្បន្នទី២ដែលមានខ្លួនសារពេលរក្សាទុក្រពេទ្យ ត្រូវការជាមិនការណ៍ ។

ଶ୍ରୀକୃଷ୍ଣ-

ដីមត្តិទួលបន្ទុកទិន្នន័យរាជរដ្ឋាភិបាល ដីមត្តិក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដីមត្តិក្រសួងបរិឆ្លាន គ្រប់ក្រសួងសាប័ន និងអភិបាលនៃរាជរដ្ឋាភិបាល អភិបាលខេត្តកំពង់សឺ ក្រោមនៃក្រសួងកិច្ចក្រោមនិងនគរបាល បានបង្កើតឡើងជាអាជីវកម្មសាធារណៈ បានបង្កើតឡើងជាអាជីវកម្មសាធារណៈ ។

ເຜົ້າໂຄກຜັດໄສໃກ້ງໝາຍເຕັມ. ແລະ ສີເຫຼືອ ໨ໜ ເຊິ່ງ ປົນ ແກ້ໄຂ ໩099


ក្រសួងពេទ្យ

- ក្រសួងព្រះរាជាណាចក្រកម្ពុជា
  - អគ្គនេយោបាយក្រសួងព្រះរាជាណាចក្រកម្ពុជា
  - អគ្គនេយោបាយក្រសួងពេទ្យសកា
  - អគ្គនេយោបាយក្រសួងរដ្ឋធម្មកា
  - អគ្គនេយោបាយក្រសួងនគរបាល
  - ទទួលការចិត្តយោងមួយចំនួនបានសេចក្តីផែដោយករណីមួយត្រូវ
  - ខ្លួនបានចិត្តយោងមួយចំនួនបានសេចក្តីផែដោយករណីមួយត្រូវ
  - រាជកិច្ច
  - ឯកសារ, កាលបរិវត្ថិ



හේපුඩ්‍රූපතාන්ත්‍රිකීය නොදෙ

**ដែនដី និងប៊ូតិធម៌យោគអនុវត្តន៍ជាប់នៃកសិ•ខសនុបាទក្នុង (ប៉ែនវាន់រៀង)  
ខេត្តសៀមរាប សង្កាត់ស្រុកស្រុកបុរិយុទ្ធផ្លូវ ខេត្តកំពង់ចាម ត្រូវបានរៀបចំឡើង**



នេះជា និងខិរិយាយការ: ជាន់កសាង  
ក្រប់និងបិទការលេខ ៨០៩.៩៧.៩៩  
ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៩

សំណើ និងប៊ូតិធម៌យោគអនុវត្តន៍ជាប់នៃកសិ•ខសនុបាទក្នុង (ប៉ែនវាន់រៀង)  
ខេត្តសៀមរាប សង្កាត់ស្រុកស្រុកបុរិយុទ្ធផ្លូវ ខេត្តកំពង់ចាម ត្រូវបានរៀបចំឡើង

នេះជា និងខិរិយាយការ: ជាន់កសាង  
ក្រប់និងបិទការលេខ ៨០៩.៩៧.៩៩  
ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៩

សំណើ និងប៊ូតិធម៌យោគអនុវត្តន៍ជាប់នៃកសិ•ខសនុបាទក្នុង (ប៉ែនវាន់រៀង)  
ខេត្តសៀមរាប សង្កាត់ស្រុកស្រុកបុរិយុទ្ធផ្លូវ ខេត្តកំពង់ចាម ត្រូវបានរៀបចំឡើង


នេះជា និងប៊ូតិធម៌យោគអនុវត្តន៍ជាប់នៃកសិ•ខសនុបាទក្នុង (ប៉ែនវាន់រៀង)  
ខេត្តសៀមរាប សង្កាត់ស្រុកស្រុកបុរិយុទ្ធផ្លូវ ខេត្តកំពង់ចាម ត្រូវបានរៀបចំឡើង

នេះជា និងប៊ូតិធម៌យោគអនុវត្តន៍ជាប់នៃកសិ•ខសនុបាទក្នុង (ប៉ែនវាន់រៀង)  
ខេត្តសៀមរាប សង្កាត់ស្រុកស្រុកបុរិយុទ្ធផ្លូវ ខេត្តកំពង់ចាម ត្រូវបានរៀបចំឡើង

Id	Lp	Coor_X	Coor_Y	Id	Lp	Coor_X	Coor_Y
1	1	405.15	1313.54	1	1	407.23	1303.03
2	2	407.73	1313.95	2	2	406.13	1304.55
3	3	406.93	1313.95	3	3	407.81	1304.55
4	4	405.57	1314.04	4	4	406.91	1305.91
5	5	405.15	1314.04	5	5	406.49	1305.11
6	6	405.15	1315.95	6	6	406.91	1305.91
7	7	404.95	1316.07	7	7	406.91	1312.97
8	8	407.87	1316.25	8	8	408.55	1313.25
9	9	408.13	1316.25	9	9	409.57	1313.25
10	10	408.43	1316.17	10	10	409.85	1313.17
11	11	407.75	1315.95	11	11	410.25	1313.17
12	12	407.75	1315.95	12	12	410.25	1313.17
13	13	408.43	1315.95	13	13	410.83	1313.17
14	14	408.43	1315.95	14	14	410.83	1313.17
15	15	408.43	1315.95	15	15	410.83	1313.17
16	16	408.43	1315.95	16	16	410.83	1313.17
17	17	408.43	1315.95	17	17	410.83	1313.17
18	18	408.43	1315.95	18	18	410.83	1313.17
19	19	408.43	1315.95	19	19	410.83	1313.17
20	20	408.43	1315.95	20	20	410.83	1313.17

នគរបាលនេះ

- ប៊ូតិធម៌យោគ
- តួកដាក់ស្រុកបុរិយុទ្ធផ្លូវ
- តួប់
- អ្នកត្រួតពិនិត្យ
- ព្រមទាំងតួកដាក់ការពារនៃស្នើសុំ



មាត្រាស្តី: 1:70,000  
Coordinate System : UTM  
Zone : 48N  
Grid : 2000 M.  
Horizontal Datum : Indian\_1960